

27. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានឱ្យជនរងគ្រោះទាំងអស់នៃការជួញដូរមនុស្ស នៅប្រទេសកូរ៉េខ្មែរ

ឱ្យពួកគេបានមានសេចក្តីថ្លៃថ្នូររបស់មនុស្ស និងរៀនឱ្យគម្រើក្នុងឯងឡើងវិញដើម្បីឱ្យពួកគេអាចរកឃើញ សេចក្តីអំណរនៃភាពជាស្ត្រីដែលពួកគេត្រូវបានទទួលបាន។

28. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានសម្រាប់ការដោះលែងស្ត្រី ១៨.០០០

នាក់នៅក្នុងការជួញដូរភេទនៅក្នុងប្រទេសបារាំងអោយមាន សេរីភាព

ពីព្រោះពួកគេភាគច្រើនត្រូវបានបង្ខំអោយធ្វើជាស្ត្រីពេស្យាចារ។ (ទំនុកតម្កើង ១៤៣: ៩)

29. ឱ ព្រះបិតាអើយ

សូមជួយឱ្យជនបរទេសដែលជាប់ឃុំឃាំងនៅប្រទេសបារាំង អោយមានសេរីភាព

ពីព្រោះពួកគេជាទាសករដែលត្រូវបានគេបង្ខំអោយសុំលុយ ហើយប្រើកូនក្មេងធ្វើឱ្យមនុស្សអាណិតពួកគេ។

ពួកគេត្រូវបានថៅកែវាយដំយ៉ាងយោឃៅ ប្រសិនបើពួកគេមិនបានសុំទានគេអោយបានច្រើននោះ

(ទំនុកតម្កើង ៩: ៩)

30. សូមអរព្រះគុណ

ព្រះអម្ចាស់ដែលបណ្តាលចិត្តគ្រិស្តបរិស័ទនៅប្រទេសអ៊ុយហ្គ្រាយ ឱ្យជួយដល់ជនអន្តោប្រវេសន៍ ដូចជាស្បៀងអាហារ

និងសម្លៀកបំពាក់។ សូមអោយពួកគេអាចស្វែងរកការងារធ្វើ ដើម្បីកុំអោយពួកគេធ្លាក់ចូលទៅក្នុងការធ្វើការងារក្នុងការជួញដូរ មនុស្ស។

31. ព្រះអម្ចាស់អើយ

សូមជួយសង្គ្រោះដល់ក្មេងស្រីជាច្រើនក្នុងប្រទេសនេប៉ាល់ ដែលត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយបុរសចិត្តអាក្រក់

ដែលយកបុរសឆ្មារបស់ខ្លួនទៅលក់ធ្វើជាស្ត្រីពេស្យាចារ។ (ទំនុកតម្កើង ១៧: ១៣)

<기도 후원자의 편지>

저는 '소망의 여인들' 기도 달력을 이렇게 활용하고 있습니다.

저희 가정은 매달 첫 주에 가정예배를 드리는데, 그때 가족 네 명이 돌아가면서 기도 달력의 기도제목을 1일부터 31일까지 순서대로 번갈아가면서 읽으며 기도합니다.

그리고 개인 기도 시간 중 매주 화요일에는 북방선교방송을 위해 기도하는데, 이 때 매주 열흘씩 나눠서 기도제목을 읽으며 기도하고 있습니다.

직장에 다니고 있어서 매번 참석할 수는 없지만 시간 형편이 허락되는 대로 매월 첫 주 금요일에 있는 '소망의 여인들' 기도 모임에 참여하려고 노력합니다. 함께 모여 기도하면 혼자서 할 때보다 더 힘이 나고 은혜로운 것 같아요.

또 직장 신우회 동료들에게 기도 달력을 나눠주고 있습니다. 동료들은 기도 달력을 보며 아직도 전 세계에 이렇게 힘들게 살아가고 있는 여성들이 많다는 것이 믿겨지지 않는다고 합니다. 상대적으로 우리는 대한민국에서 여성으로서 살아감을 감사하게 됩니다.

- 안인숙 사모

후원안내
국민은행 851-01-0003-724 북방선교방송



Women of Hope Prayer Calendar

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអុនកចូលរួមអធិស្ឋានជាង



2020. 10.

ការជួញដូរមនុស្ស

មិនមាននរណាម្នាក់ជាម្ចាស់លើមនុស្សនោះឡើយ។ គ្មាននរណាដែលមានសិទ្ធិក្នុងការទិញ ឬលក់មនុស្សនោះទេ។ សូមអោយយើងអធិស្ឋានសូមអោយភាពឈឺចាប់នៃការជួញដូរ មនុស្សត្រូវបានបញ្ចប់។ មនុស្សទាំងអស់នៅលើផែនដីនេះជាមនុស្សមានតម្លៃ។ មិនមាននរណាដែលអាចបំបែកយើងចេញពីសេចក្តីសុរាលញ្ចូ និងសេចក្តីមេត្តាករុណាពីទ្រង់នោះទេ ហើយសេចក្តីសុរាលញ្ចូរបស់ព្រះអង្គគម្រើនៃលំប្រែប្រួលឡើយ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh
(គ្រូមីងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

អធិស្ឋានសំរាប់.....

1. ឱព្រះអម្ចាស់អើយ សូមប្រទានប្រាជ្ញាដល់ក្រុមការងារ កំណប់ទុរពុយអាថ៌កំបាំង ក្នុងការធ្វើការវិវឌ្ឍន៍ខ្លឹមសារបន្ថែមដែលនឹងនាំស្ត្រីអោយចាកចេញពីអំពើពេស្យាចារ ហើយអោយដើរកាន់តែស៊ីជម្រៅជាមួយទូរង។

2. បិតាអើយយើងសូមអធិស្ឋានសម្រាប់ការសង្គ្រោះ និងការផ្លាស់ប្រែតាមរយៈព្រះគ្រីស្ទទៅដល់ស្ត្រីដែលទទួលរងគ្រោះនៅអំពើហិង្សានានា អោយបានទទួលយកទង់ព្រះសង្គ្រោះរបស់ពួកគេ។

3. ឱព្រះវរបិតាអើយ សូមប្រទានអោយយើងមានភ្នែកដែលមើលឃើញពីការជួញដូរដែលកើតឡើងនៅជុំវិញខ្លួនយើង ហើយមានភាពក្លាហានក្នុងការបញ្ចេញសំលេង និងចូលរួមក្នុងការជួយបំបាត់អំពើធម៌អាក្រក់នេះផងដែរ។

4. ព្រះអម្ចាស់អើយ សូមអោយជនភៀសខ្លួននៅប្រទេសរ៉ូម៉ានី គ្រូវបានមានសុវត្ថិភាពពីការជួញដូរ និងភាពជាទាសករ។ សូមប្រព្រឹត្តិសុខភាពសុខុមាលភាពសុខភាព និងសេចក្តីសុខុមាលភាពដល់ពួកគេទាំងនោះ។ (រ៉ូម ១២: ១០)

5. បិតាអើយ យើងអធិស្ឋានសំរាប់គុគបណ្តុះបណ្តាល និងការបង្កើតឪកាសការងារ សំរាប់ជនគ្រីក្រនៅឥណ្ឌូនេស៊ី។ សូមឱ្យគ្រួសារនៅទីនោះបានបញ្ជូនការបញ្ជូនកូនស្រីរបស់ពួកគេទៅប្រទេស ដើម្បីធ្វើជាពលករអន្តោប្រវេសន៍ដែលខ្ពស់ច្បាប់ ហើយដែលនាំពួកគេទៅរកការជួញដូរមនុស្សនោះឡើយ។

(ទំនុកតម្កើង ១៤៤: ១១)

6. បិតាអើយ សូមជួយស្ត្រីដែលត់គេចខ្លួនពីកូរ៉េខាងជើង អោយពួកគេបានមានសុវត្ថិភាពហើយសូមកុំឱ្យពួកគេចាញ់បោក មេខុយល់ហើយត្រូវលក់ដើម្បីធ្វើជាស្រីបននោះឡើយ (និកុខមន៍១៩: ៤)

7. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានអោយអាជ្ញាធរចិនដើរតួនាទីយ៉ាងសកម្មមក ក្នុងការបញ្ជូនប្រការជួញដូរមនុស្ស និងនាំជនល្មើសទាំងអស់នោះមកកាត់ទោសតាមផ្លូវច្បាប់។ សូមជួយជនរងគ្រោះទាំងអស់ឱ្យរួចផុតពីភាពជាទាសកររបស់មនុស្សសំអាតរក់ទាំងអស់នោះ។

8. ព្រះវរបិតានៃយើងខ្ញុំអើយ យើងអធិស្ឋានសំរាប់ជនរងគ្រោះ ២៣ម៉ឺននាក់ ដែលត្រូវបានគេធ្វើការជួញដូរនៅក្នុងប្រទេសអ៊ីយ៉ែក្រែន ដោយត្រូវបានគេឃ្លងអោយទៅរកការងារ ដើម្បីរកប្រាក់ចំណេញ ហើយបានត្រូវគេដកហូតលិខិតឆ្លងដែន ត្រូវបានបង្ខំអោយធ្វើការដោយគ្មានប្រាក់ខែ និងរស់នៅដោយភាពភ័យខ្លាចនៅក្នុងជីវិតរបស់ពួកគេ។ (ទំនុកតម្កើង ៣១: ២)

9. ព្រះអម្ចាស់អើយ កូនអរព្រះគុណទូរងដែលសៀវភៅកំណប់ទុរពុយអាថ៌កំបាំង កំពុងត្រូវបានបកប្រែទៅជាច្រើនភាសាថ្មីៗ។ សូមប្រើប្រាស់សៀវភៅនេះ ដើម្បីបង្ហាញស្ត្រីរកស៊ីផ្លូវភេទថា ពួកគេនៅតែអាចមានក្តីសង្ឃឹមចំពោះអនាគតរបស់ពួកគេ។

10. បិតាអើយសូមការពារថែរក្សាកុមារនៅប្រទេសប៊ូឡូញពីការចាប់ចម្រិត ពង្រាត់ និងការជួញដូរ។ ពួកគេបានធ្វើការអាក្រក់ជាច្រើនមកលើប្រជាជនរបស់យើងខ្ញុំ ហើយបានទិញក្មេងប្រុសៗដើម្បីអោយធ្វើជាប្រុសពេស្យា

លក់ក្មេងស្រីឱ្យជីកស្រា” (យូអែល ៣: ៣) ។

11. ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះកុមារដែលនៅប្រទេសនេប៉ាល់ដែលមិនត្រូវបានផុត លក់រកស៊ី ឬត្រូវបានលក់ឱ្យធ្វើជាទាសករតាមផ្ទះ និងត្រូវធ្វើបាបដោយក្រុមមនុស្សដែលចាប់ពួកគេ។ (ទំនុកតម្កើង ២៥:២០)

១២. ព្រះអម្ចាស់អើយ សូមឱ្យអាជ្ញាធរ អនុកសង្កត់មកិច្ចច និងព្រះវិហារ បានធ្វើការបង្រៀន និងព្យាបាលដល់យុវជនអោយបានយល់ពីការជួញដូរ។ សូមអោយអស់អនុកដែលជាប់ទាសករទទួលបានសេរីភាពឡើងវិញ ហើយទទួលបានការព្យាបាលទាំងផ្លូវចិត្ត និងរូបកាយខាងក្រៅរបស់ពួកគេផងដែរ។(យេរេមា១៧:១៤)

12. ឱព្រះវរបិតាអើយ យើងសូមអធិស្ឋាន ហើយនឹកចាំពីក្មេងស្រីវ័យក្មេងនៃប្រទេសឥណ្ឌូសូមឱ្យពួកគេទទួលបានការឱ្យកម្លែង និងការពារនៅក្នុងក្រុមគ្រួសាររបស់ពួកគេ។ សូមការពារពួកគេពីការបង្ខំឱ្យរៀបការ និងការជួញដូរដោយឈ្មួញកណ្តាល។

13. យើងសូមអធិស្ឋានសំរាប់ជនរងគ្រោះនៃការជួញដូរឱ្យធ្វើជាទាសករ និងការបង្ខំអោយរៀបការ ដែលរារាំងផ្នែកមួយនៃប្រពៃណី ឬជាសាសនាមួយចំនួននៅអាហ្វ្រិកខាងត្បូង សូមនាំមកនូវការផ្លាស់ប្តូរនៅក្នុងដួងចិត្តរបស់អនុកដឹកនាំ។ ហើយបិតាអើយ សូមឱ្យក្មេងស្រីទាំងនោះអាចរកផ្លូវនៃការរត់គេចខ្លួនពីការអាក្រក់នោះបាន (ទំនុកតម្កើង ៣៤:២២)

14. ឱព្រះវរបិតាអើយ យើងសូមអធិស្ឋានសំរាប់ក្មេងស្រីស្លូតត្រង់ ដែលត្រូវបានគេប្រើជា“ អនុកដឹកជញ្ជូនគ្រឿងញៀន និងធ្វើជាទាសករផ្លូវភេទដោយមិនដឹងខ្លួនថា ពួកគេកំពុងតែនៅក្នុងស្ថានភាពនេះ។ ហើយពួកគេធ្លាក់ក្នុងស្ថានភាពដូច្នោះ ដោយសារតែពួកគេធ្លាប់ត្រូវបានគេរំលោភ និងមានការភ័យខ្លាច។ (ទំនុកតម្កើង៤៤:២៦)

15. ព្រះអម្ចាស់អើយ សូមអោយឪពុកម្តាយរបស់ជនជាតិឥណ្ឌូនេស៊ីដែលក្រីក្រ ឱ្យកំលែកកូនស្រីរបស់ពួកគេ និងមិនលើកទឹកចិត្តពួកគេអោយជ្រើសរើសការធ្វើជាស្ត្រីរកស៊ីផ្លូវភេទ ដើម្បីអោយគ្រួសាររួចផុតពីភាពក្រីក្រឡើយ។

16. ព្រះអង្គគអើយ សូមបើកភ្នែកយើងខ្ញុំសំលឹងទៅកាន់អនុកនៅកន្លែងធ្វើ និងសមាជិកក្នុងព្រះវិហាររបស់យើងផ្ទាល់ដែលរងគ្រោះដោយការជួញដូរ។ សូមឱ្យយើងឈោងចាប់ពួកគេដោយចិត្តតស៊ូឡាញ់ និងយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀង ដោយព្រះវិញ្ញាណបរិសុទ្ធរបស់

17. ជាអនុកដឹកនាំយើង ពីរបៀបដែលធ្វើឱ្យពួកគេទទួលបានសេចក្តីសង្គ្រោះរបស់ទូរង។ (យ៉ូហានទី ១ ៤:២១)

18. អរសេរីដល់ព្រះវរបិតាដែលទូរងដល់អនុកធ្វើការនៅប្រទេសហ្វាំងឡង់ ក្នុងការផលិតកម្មមរិធីកំណប់ទុរពុយអាថ៌កំបាំងជាភាសាហិណ្ឌូ និងរុស្ស៊ី តាមរយៈដៃគូរបស់អង្គការសាន់សា។ ឥឡូវ កម្មវិធីនេះមានប្រាប្រិយភាសាហើយ ត្រូវបានប្រើជាឧបករណ៍មួយ ដើម្បីជួយដល់ជនរងគ្រោះដោយសារការជួញដូរផ្លូវភេទ។

19. បិតាអើយ យើងសូមអធិស្ឋានសម្រាប់មេក្លោងនៃការជួញដូរមនុស្ស។ ឱ បិតាអើយ សូមជួយឱ្យពួកគេបានមើលឃើញពីអំពើទុច្ចរិតរបស់ពួកគេ និងផុតលក់ផ្លាស់ប្រែចិត្តគេដល់ពួកគេផងដែរ។ មានតែទូរងទេ ដែលមានប្រាជ្ញា ដើម្បីផ្លាស់ប្តូរដួងចិត្តដែលចូរបូកចូរបល់ និងរងទាំងនោះបាន។

20. យើងសូមអធិស្ឋាន ឱ្យប្រទេសកូរ៉េខាងត្បូងដែលបង្កើតច្បាប់ស្តីពីការជួញដូរមនុស្ស សូមឱ្យគេធ្វើឱ្យបានត្រឹមត្រូវស្របតាមស្ថិតិដាវអនុករជាតិ។ ព្រះអម្ចាស់អើយ សូមការពារអនុកដែលមានកាយសមុបទា និងបញ្ហាស្មារតីមិនគួរប្រគាន ដើម្បីកុំឱ្យពួកគេត្រូវបានគេកេងប្រវ័ញ្ចចង្រូរភេទ ឬបង្ខំឱ្យធ្វើពលកម្មដោយបង្ខំនោះឡើយ។ (ទំនុកតម្កើង៤៣: ១)

21. ព្រះអម្ចាស់យើងអើយ យើងសូមអធិស្ឋានសម្រាប់ការបញ្ចប់នៃការជួញដូរមនុស្សនៅប្រទេសអាល់បានី។ ប្រទេសនេះគឺជាកន្លែងដែលមនុស្សសុខុមាលភាពទៅប្រទេសផ្សេងទៀត និងទិសដៅសម្រាប់ប្រុសស្ត្រី និងកុមារដែលទទួលរងនូវការបង្ខំអោយធ្វើពលកម្ម និងការជួញដូរផ្លូវភេទ ជាពិសេសក្នុងរដូវទេសចរណ៍។ (ទំនុកតម្កើង ៨២: ៤)

22. ព្រះអម្ចាស់នៃយើងខ្ញុំអើយ សូមផុតលក់ម្នាងចិត្ត និងព្រះគុណដល់គ្រីស្ទទបរិស័ទ ដើម្បីធ្វើការជាមួយស្ត្រី ដែលត្រូវបានគេជួញដូរ។ មានអនុកជឿជាច្រើនបានធ្វើការវិនិច្ឆ័យទៅលើស្ត្រីទាំងនេះ សរុបពេលដែលពួកគេកំពុងតែពិបាកក្នុងការសម្របខ្លួនក្នុងការរស់នៅបែបថ្មី។

23. ឱ ព្រះវរបិតាអើយ យើងសូមអធិស្ឋានសំរាប់ការបញ្ចប់ភាពជាទាសករសម័យទំនើបទាំងអស់នៅប្រទេសបារាំង ដែលរួមមានការកេងប្រវ័ញ្ចចង្រូរភេទ ការធ្វើជាទាសករតាមផ្ទះ អនុកធ្វើការនៅហាងលក់អារីយ៉ែត និងអនីតិជនដែលត្រូវបានគេបង្ខំឱ្យធ្វើការជាចោរ ដើម្បីជួយក្រុមឧក្រិដ្ឋរបស់គេ។ (សូភាសិត ១៤:៣១)

24. ព្រះវរបិតាអើយ យើងសូមអធិស្ឋានសម្រាប់ស្ត្រីដែលធ្វើការជាពេស្យាចារ នៅប្រទេសអាឡឺម៉ង់ឱ្យអាចរត់គេចបានដោយមានជំនួយពីរដ្ឋាភិបាល និងការដឹកនាំពីទូរង តាមរយៈកម្មវិធីកំណប់ទុរពុយអាថ៌កំបាំងរបស់ស្ត្រីនៃក្តីសង្ឃឹម។

25. បិតាអើយ សូមទូរងបានឱ្យឪពុកម្តាយក្មេងប្រទេសលីបេរីយ៉ាបានការពារដល់កូនស្រីរបស់ពួកគេ និងមិនចាំបាច់បោកដោយឱ្យកូនរបស់គេទៅអនុកដទៃ ដែលគេសន្យាថានឹងផុតលក់អប់រំដល់កូន ៗ របស់ពួកគេឡើយ ពីព្រោះកុមារទាំងនេះភាគច្រើនត្រូវបានគេលក់ទៅឱ្យជួញដូរមនុស្សស។

26. ឱ ព្រះអម្ចាស់អើយ សូមបើកភ្នែករបស់ជនជាតិ ប៊ុលហ្គារីឱ្យមើលឃើញពីបញ្ហានៃការជួញដូរមនុស្សស។ សូមអោយយុទ្ធជនការនៃការផ្តល់ព័ត៌មានសាធារណៈការងារ និងសកម្មភាពបង្ការផ្សេងទៀត ដែលអាចជាផ្នែកមួយ ដើម្បីការពារដល់ជនរងគ្រោះទាំងនោះពីការភ័យភ័ក់ហែងដល់អាយុជីវិតរបស់ពួកគេ (សូភាសិត ២:១២)